

ធនធាន

ទាំងនេះគឺជាអង្គការ សម្ភារៈដែលបានបោះពុម្ពចេញ និងធនធានពីអ៊ីនធឺណិតមួយចំនួន ដែលអាចផ្តល់ព័ត៌មាន ដ៏មានសារប្រយោជន៍អំពីសុខភាពបរិស្ថាន។ យើងបានរាប់បញ្ចូលនូវអង្គការ និងឯកសារទាំងឡាយដែល រៀបរាប់អំពីប្រធានបទយ៉ាងច្រើនបំផុតនៅក្នុងសៀវភៅនេះ ហើយធនធានទាំងនេះមានប្រសិទ្ធភាពនៅក្នុង ប្រទេសជាច្រើនក្នុងពិភពលោក។

ធនធានទាំងនេះត្រូវបានរៀបចំទៅតាមប្រធានបទនៅក្នុងសៀវភៅនេះ។ នៅក្នុងប្រធានបទនីមួយៗ មានឈ្មោះអង្គការ សម្ភារៈដែលបានបោះពុម្ពចេញ និងធនធានពីអ៊ីនធឺណិត។

អង្គការទាំងនេះធ្វើការដោយផ្ទាល់ជាមួយនឹងបញ្ហាសុខភាពបរិស្ថាន ហើយអាចផ្តល់ជូននូវការបណ្តុះបណ្តាល សម្ភារៈ និងការគាំទ្រផ្សេងៗទៀត។

សម្ភារៈដែលបានបោះពុម្ពចេញ ដូចជាសៀវភៅជាដើម អាចមានសារប្រយោជន៍សម្រាប់បុគ្គលនិងសហគមន៍ ដែលធ្វើការងារដើម្បីកែលម្អសុខភាពបរិស្ថាន។ ជាញឹកញាប់ សម្ភារៈដែលបានបោះពុម្ពចេញនេះ មានរួម បញ្ចូលនូវការណែនាំទៅកាន់ធនធានដទៃទៀត។

ធនធានពីអ៊ីនធឺណិតផ្តល់ជូននូវព័ត៌មានអំពីផ្នែកជាច្រើននៃសុខភាពបរិស្ថាន។ វាក៏មានតំណភ្ជាប់ទៅកាន់ ធនធានដទៃទៀតផងដែរ។

ការបណ្តុះបណ្តាលដើម្បីសុខភាពនិងយុត្តិធម៌ផ្នែកបរិស្ថាន

អង្គការ

International Institute for Environment and Development (IIED)

វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអន្តរជាតិ ដែល ធ្វើការងារជាមួយក្រុមជាច្រើន ចាប់ពីកសិករតូចតាច និង អ្នករស់នៅតំបន់ក្រីក្រក្នុងទីក្រុង រហូតដល់រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសកល ដើម្បី លើកកម្ពស់ការអភិវឌ្ឍន៍ទូទាំងសកលលោកប្រកបដោយ ចីរភាព និងសមភាព។

3 Endsleigh Street, London WC1H 0DD
Tel: +44 (0) 20-7388-2117
Fax: +44 (0) 20-7388-2826
E-mail: info@iied.org
Website: www.iied.org

សម្ភារៈដែលបានបោះពុម្ពចេញ

From the Roots Up: Strengthening Organizational Capacity through Guided Self-Assessment

By Peter Gubbels and Catherine Koss

សេចក្តីណែនាំមួយសម្រាប់អង្គការនិងក្រុមសាមញ្ញៗក្នុង សហគមន៍ ឲ្យស្គាល់ពីសក្តានុពលរបស់ខ្លួន កំណត់អំពី បញ្ហាសំខាន់ៗ និងសម្រេចចិត្តដោយខ្លួនឯងថាតើត្រូវធ្វើ សកម្មភាពអ្វីខ្លះដើម្បីសាងសង់សមត្ថភាពរបស់ខ្លួន។

World Neighbors
4127 NW 122nd Street, Oklahoma City,
Oklahoma 73120-8869, USA
Tel: +1-405-752-9700
Fax: +1-405-752-9393
E-mail: actionlearning@wn.org

Helping Health Workers Learn

By David Werner and Bill Bower

បណ្តុំនៃមធ្យោបាយសម្រាប់ការបង្រៀន, ជំនួយ, និង គំនិតផ្សេងៗសម្រាប់ជាជំនួយដល់អ្នកលើកកម្ពស់និង អ្នកអប់រំផ្នែកសុខភាពសហគមន៍ ដែលមានការអប់រំមាន កម្រិត។

Hesperian
1919 Addison Street, Ste 304
Berkeley, California, 94704, USA
Tel: (510) 845-1447
Fax: (510) 845-0539

Options for Educators

By Lyra Srinivasan

ជាសៀវភៅសម្រាប់មធ្យោបាយអប់រំដែលមានការ ចូលរួម។

PACT/CDS
777 UN Plaza, New York, NY , 10017, USA
Tel: +1-212-697-6222
Fax: +1-212-692-9748

Participatory Learning and Action

ទិន្នន័យប្រតិបត្តិការដែលនាំមុខគេ ស្តីពីការសិក្សា ដែលមានការចូលរួម ព្រមទាំងសកម្មភាពនិង មធ្យោបាយសម្រាប់បុគ្គលិកសហគមន៍ សកម្មជន និង អ្នកស្រាវជ្រាវ។ សម្ភារៈទាំងអស់គឺមិនរក្សាសិទ្ធិទេ ដូច្នេះ យើងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ថតចម្លងអត្ថបទនានា សម្រាប់ចែករំលែកនិងបណ្តុះបណ្តាល។

Research Information Ltd, Grenville Court,
Britwell Road, Burnham, Bucks, SL 1 8DF , UK , UK .
Tel: +44 (0) 1628-600499
Fax: +44 (0) 1628-600488
E-mail: info@researchinformation.co.uk
Website: www.researchinformation.co.uk

Tools for Community Participation

សៀវភៅសម្រាប់មធ្យោបាយអប់រំ។

By Lyra Srinivasan
PACT/CDS
777 UN Plaza, New York, NY , 10017, USA
Tel: +1-212-697-6222
Fax: +1-212-692-9748

Training for Transformation

By Anne Hope and Sally Timmel

សេចក្តីណែនាំព្រឹត្តិការណ៍ដើម្បីជួយនៅក្នុងការអភិវឌ្ឍន៍នៃ សហគមន៍ដែលជឿខ្លួនឯង ដោយមានជាមធ្យោបាយ ជាក្រុម, ការអភិវឌ្ឍន៍ការចាត់ចែង, និងការវិភាគសង្គម។

Practical Action Publishing
Shumacher Centre
Bourton on Dunsmore, Rugby, Warwickshire
CV23 9QZ , UK
Website: www.practicalactionpublishing.org

បណ្តុះបណ្តាលសុខភាពដែលបណ្តាល មកពីទឹក អនាម័យ និងមូស

អង្គការ

Aquamore, Zimbabwe

ការគាំទ្រផ្នែកបច្ចេកទេស និងព័ត៌មានអំពីអនាម័យ អេកូឡូហ្សឺ និងការគ្រប់គ្រងទឹកក្នុងសហគមន៍។

P.O. Box MP 1162, Mount Pleasant, Harare,
Zimbabwe
Tel: 301115
E-mail: aquamor@mweb.co.zw
Website: www.aquamor.tripod.com

Biocontrol Network

ចែកចាយ BT (*Bacillus thuringensis*) សម្រាប់ការ គ្រប់គ្រងមូសតាមបែបអេកូឡូហ្សឺ។

5116 Williamsburg Rd.
Brentwood, TN , 37027 USA
Outside USA : +1-615-370-4301
From USA : (1-800) 441-BUGS (2847)
Website:
www.biconet.com/biocontrol/bti.html

ICIPE African Insect Science for Food and Health

ការបណ្តុះបណ្តាល និងធនធានសម្រាប់ការគ្រប់គ្រងជំងឺ គ្រុនចាញ់ និងមធ្យោបាយអេកូឡូហ្សឺដទៃទៀត។ កម្មវិធីនេះទាក់ទងនឹងផ្នែកសន្តិសុខអាហារ សុខភាព ការចិញ្ចឹមជីវិតប្រកបដោយចីរភាព និងការប្រើប្រាស់ ធនធាន។

P.O. Box 30772-00100
Nairobi, Kenya
Tel: +254 (20) 8632000
Fax: +254 (20) 8632001
E-mail: icipe@icipe.org
Website: www.icipe.org

Potters for Peace

ព័ត៌មាន និងការគាំទ្រផ្នែកបច្ចេកទេស សម្រាប់ការផលិត ប្រដាប់ចម្រោះទឹកសេរាមិចដែលមានតម្លៃទាប។

Ron Rivera, Coordinator of Ceramic Water Filter and Int'l. Projects, P.O. Box 3868, Managua, Nicaragua
Tel: +011-505-277-3807
E-mail: pottersforpeace@yahoo.com
Website: www.pottersforpeace.org

Practica Foundation

ព័ត៌មានអំពីអណ្តូងស្នប់ប្រើខ្សែទាញ និងអំពីបច្ចេកវិទ្យា ទឹកនិងអនាម័យផ្សេងៗទៀតដែលមានតម្លៃទាប។

Maerten Trompstreet 31, 2628 RC Delft, Netherlands
Tel: +31-15-2575359
E-mail: info@practicafoundation.nl
Website: practicafoundation.nl

Sarar Transformación SC

ការគាំទ្រផ្នែកបច្ចេកទេស, ព័ត៌មាន និងការបោះពុម្ពផ្សាយអំពីអនាម័យអេកូឡូហ្សិ, ការគ្រប់គ្រងទឹកក្នុងសហគមន៍, និងការអប់រំដែលមានការចូលរួម។

AP. #8 Tepoztlán, Morelos, 62520, México
Tel/Fax: +52-739-395-03-64
E-mail: sarar@laneta.apc.org
Website: www.sarar-t.org

SODIS-Solar Disinfection

ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងព័ត៌មានអំពីការ រម្ងាប់មេរោគដោយកម្ដៅថ្ងៃ។

Ueberlandstrasse 133CH-8600, Duebendorf, Switzerland
Tel: +41-44-823-50-19
Fax +41-44-823-53-99
E-mail: wegelin@eawag.ch, regula.meierhofer@eawag.ch
Website: www.sodis.ch

WELL — Resource Centre Network for Water, Sanitation and Environmental Health

ផ្តល់ព័ត៌មាននិងការគាំទ្រលើផ្នែកទឹក អនាម័យ និង សុខភាពបរិស្ថាន។

c/o Water, Engineering and Development Centre (WEDC), Loughborough University, Leicestershire, LE11 3TU, UK
Tel: +44-1509-228304
Fax: +44-1509-223970
E-mail: well@lboro.ac.uk
Website: www.lboro.ac.uk/well

សម្ភារៈដែលបានបោះពុម្ពចេញ

Create an Oasis with Greywater

By Art Ludwig

រៀបរាប់អំពីវិធីជ្រើសរើស សាងសង់ និងប្រើប្រាស់នូវ ប្រភេទជាច្រើននៃប្រព័ន្ធកែច្នៃទឹកប្រផេះឡើងវិញ សម្រាប់តំបន់ជនបទ ទីក្រុង ឬតាមភូមិ។

Oasis Design
5 San Marcos Trout Club
Santa Barbara, CA 93105-9726
Website: oasisdesign.net/greywater

Guidelines for Treatment of Malaria

WHO Press, 20 avenue Appia, 1211 Geneva 27, Switzerland
Tel : +41-22-791-4806
Fax: +41-22-791-4857
Email: bookorders@who.int
Website: www.who.int/malaria

Waterlines

ទិន្នន័យប្រវត្តិអន្តរជាតិអំពីបច្ចេកវិទ្យាសមស្របសម្រាប់ ការផ្គត់ផ្គង់ទឹក និងអនាម័យ។

Intermediate Technology Publications
Schumacher Centre for Technology and Development
Bourton-on Dunsmore
Warwickshire CV23 9QZ
Tel: +44 (0) 1926-634501
Fax +44 (0) 1926-634502
E-mail: journals.edt@itpubs.org.uk
Website: www.practicalaction.org/waterlines

អ៊ីនធឺណិត

Emergency Sanitation for Refugees

www.lboro.ac.uk/well/resources/technicalbriefs/38-emergency-sanitation-for-refugees.pdf

Kanchan Arsenic Filter

web.mit.edu/watsan/wb_filter_monitoring_plan.htm
(look for the link to the Kanchan arsenic filter)

World Health Organization (WHO)

ជំងឺគ្រុន ឈាម : www.who.int/topics/dengue/en
ជំងឺគ្រុន ចាញ់ : www.who.int/topics/malaria/en
ជំងឺគ្រុន លឿង : www.who.int/csr/disease/yellowfev/en
ទឹក អនាម័យ និងសុខភាព : www.who.int/water_sanitation_health/en

ការគ្រប់គ្រងធនធាន ធម្មជាតិ និងការកែច្នៃ ឡើងវិញ

អង្គការ

Center for International Forestry Research (CIFOR)

ស្ថាប័នស្រាវជ្រាវអន្តរជាតិដែលធ្វើការងារដើម្បីអភិរក្ស ព្រៃឈើ និងកែលម្អការចិញ្ចឹមជីវិតរបស់ប្រជាជនក្នុង តំបន់ត្រូពិក។

P.O. BOX 6596, JKPWB, Jakarta 10065 Indonesia
Tel: +62-251-622-622
Fax: +62-251-622-100
E-mail: cifor@cgiar.org
Website: www.cifor.cgiar.org/

International Institute for Environment and Development (IIED)

វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយអន្តរជាតិ ដែល ធ្វើការងារជាមួយក្រុមជាច្រើន ចាប់ពីកសិករតូចតាច និង អ្នករស់នៅតំបន់ក្រីក្រក្នុងទីក្រុង រហូតដល់រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នសកល ដើម្បី លើកកម្ពស់ការអភិវឌ្ឍន៍ទូទាំងសកលលោកប្រកប ដោយចីរភាព និងសមភាព។

3 Endsleigh Street, London WC1H 0DD
Tel: +44 (0) 20-7388-2117
Fax: +44 (0) 20-7388-2826
E-mail: info@iied.org
Website: www.iied.org/

International Rivers

គឺជាអង្គការមិនមែនរដ្ឋាភិបាលដែលការពារទន្លេ និង ការពារសិទ្ធិរបស់សហគមន៍ទាំងឡាយដែលរស់នៅ អាស្រ័យលើទន្លេទាំងនោះ ដោយសហការជាមួយ សហគមន៍ក្នុងតំបន់ ចលនាសង្គម និងដៃគូដទៃទៀត។

International Rivers, 1847 Berkeley Way,
Berkeley, CA 94703, USA
Tel: +1-510-848-1155
Fax: +1-510-848-1008
E-mail: info@internationalrivers.org
Website: internationalrivers.org

Regional Community Forestry Training Center for Asia and the Pacific (RECOFTC)

អង្គការអន្តរជាតិមិនរកប្រាក់ចំណូល ដែលធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយដៃគូនានាដើម្បីគាំទ្រព្រៃឈើ សហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិដោយ សហគមន៍។

P.O. Box 1111, Kasetsart University, Bangkok
10903, Thailand
Tel: +66-2-940-5700
Fax: +66-2-561-4880, 562-0960
E-mail: info@recoftc.org
Website: www.recoftc.org

World Rainforest Movement

បណ្តាញអន្តរជាតិនៃក្រុមអ្នកការពារព្រៃទឹកភ្លៀង ពិភពលោក។

Movimiento Mundial por los Bosques
Tropicales, Maldonado 1858, 11200 Montevideo,
Uruguay
Tel: +598-2-413-2989
Fax: +598-2-410-0985
Website: www.wrm.org.uy

សម្ភារៈដែលបានបោះពុម្ព

Dams, Rivers and Rights: An Action Guide for Communities Affected by Dams

By International Rivers

ផ្តល់ជូននូវមេរៀននិងគំនិតដើម្បីសកម្មភាព ដែល យកមកពិចលនាអន្តរជាតិប្រឆាំងនឹងទំនប់ទឹក ព្រមទាំង ពន្យល់ត្រួសៗអំពីការតស៊ូដីជោគជ័យប្រឆាំងនឹងទំនប់ ទឹកដីវិនាស។

International Rivers, 1847 Berkeley Way,
Berkeley, CA 94703, USA
Tel: +1-510-848-1155
Fax: +1-510-848-1008
E-mail: info@internationalrivers.org
Website: internationalrivers.org

អាហារ និងការធ្វើកសិកម្ម

អង្គការ

Campesino a Campesino

មធ្យោបាយ និងចលនាមួយដែលគាំទ្រដល់ការចែក
រំលែកចំណេះដឹងរវាងកសិករតូចតាច ដែលមានទីតាំង
ស្ថិតក្នុងទ្វីបអាមេរិកកណ្តាល។

Website: www.laneta.apc.org/mexsursur

CLUSA International Program

ជួយកសិករ និងសមាគមក្នុងភូមិ ឲ្យចាប់ផ្តើម ឬកែលម្អ
សហគមន៍ដែលមានស្រាប់ និងគម្រោងអភិវឌ្ឍន៍ក្នុង
សហគមន៍ផ្សេងៗទៀត តាមរយៈការផ្តល់ការបណ្តុះ
បណ្តាល និងជំនួយហិរញ្ញវត្ថុ។

1401 New York Avenue, NW , Suite 1100,
Washington, DC 20005, USA
Tel: +1-202-638-6222
Fax: +1-202-638-1374
E-mail: clusa@ncba.coop
Website: www.ncba.coop/clusa.cfm

Developing Countries Farm Radio Network

ផលិតកម្មវិទ្យុស្តីអំពីបញ្ហានានាដែលប្រឈមមុខនឹង
កសិករតូចតាច ដោយប្រើប្រាស់ព័ត៌មានដែលបានមក
កសិករនៅទូទាំងពិភពលោក។

416 Moore Avenue, Suite 101, Toronto, Ontario
M4G 1C9, CANADA
Tel: +1-416- 971-6333
Fax: +1-416-971-5299
E-mail: info@farmradio.org
Website: www.farmradio.org

ETC Group

លើកកម្ពស់វប្បធម៌ចម្រុះ អេកូឡូហ្សឺចម្រុះ និងសិទ្ធិ
មនុស្ស តាមរយៈការស្រាវជ្រាវ ការអប់រំសាធារណៈ និង
ការគាំពារមតិ ដោយផ្តោតសំខាន់លើកសិកម្មប្រកប
ដោយចីរភាព។

ETC Headquarters,
431 Gilmour St, 2nd Floor, Ottawa, Ontario,
Canada K2P 0R5
Tel: +1-613-241-2267
Fax: +1-613-241-2506
E-mail: etc@etcgroup.org
Website: www.etcgroup.org/en

Fair Trade Labeling Organizations International (FLO)

បង្កើតស្តង់ដារ និងផ្តល់ព័ត៌មានដល់ផលិតករក្នុងតំបន់
ដើម្បីទទួលបានការបញ្ជាក់វិញ្ញាបនបត្រពាណិជ្ជកម្ម
សមស្រប។

Bonner Talweg 177, 53129 Bonn, Germany
Tel: +49-228-949230
Fax: +49-228-2421713
E-mail FLO : info@fairtrade.net
E-mail FLO -Cert: info@flo-cert.net
Website: www.fairtrade.net

Farm-Africa

ធ្វើការងារជាមួយកសិករក្នុងទ្វីបអាហ្វ្រិកខាងកើតនិង
ខាងត្បូង ដើម្បីគ្រប់គ្រងធនធានឲ្យកាន់តែមាន
ប្រសិទ្ធភាព, អភិវឌ្ឍន៍ការចិញ្ចឹមជីវិតប្រកបដោយ
ចីរភាព, និងកាត់បន្ថយភាពក្រីក្រ និងភាពពឹងផ្អែកលើ
ជំនួយអន្តរជាតិ។ មានសម្ភារៈស្តីអំពីព្រៃឈើ ក៏ដូចជា
អាហារ និងការធ្វើកសិកម្ម។

Farm-Africa Ethiopia

PO Box 5746, Addis Ababa, Ethiopia
Tel: +251-11-467-0057
Fax: +251-11-416-9696
E-mail: farm.ethiopia@ethionet.et

Farm-Africa Headquarters

Clifford's Inn, Fetter Lane, London, EC4a, IBZ ,
UK Tel: +44 (0) 20-7430-0440
Fax: +44 (0) 20-7430-0460
E-mail: farmafrica@farmafrica.org.uk
Website: www.farmafrica.org.uk

International Federation of Organic Agriculture (IFOAM)

ជួយកសិករតូចតាចឲ្យសម្រេចចិត្តថាគួរបញ្ជាក់
វិញ្ញាបនបត្រដែរឬទេ និងគួរធ្វើបែបណាដើម្បីបញ្ជាក់
វិញ្ញាបនបត្រនេះ។

Charles-de-Gaulle Str. 5, 53113 Bonn, Germany
Tel: +49 (0) 228-926-50-10
Fax: +49 (0) 228-926-50-99
E-mail: headoffice@ifoam.org
Website: www.ifoam.org
For Organic Certification Information:
Website: www.appta.org/preseng.htm#CERTIFICATION

Navdanya

ជួយគាំទ្រកសិករក្នុងការអភិវឌ្ឍគ្រាប់ពូជនិងរុក្ខជាតិ បុរាណ ព្រមទាំងផ្តល់ជូននូវការអប់រំអំពីគ្រោះថ្នាក់នៃ បច្ចេកវិទ្យាបង្កាត់ពូជ។

A-60, Hauz Khas, New Delhi-110016, India
Tel: +91-11-2653-5422, 2696-8077
Fax: +91-11-2685-6795, 2656-2093
E-mail: vshiva@vsnl.com
Website: www.navdanya.org

Pesticide Action Network (PAN)

បណ្តាញនៃអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័ន និងបុគ្គល នៅក្នុងប្រទេសជាង៦០ ដែលលើកកម្ពស់មធ្យោបាយ ល្អៗជំនួសថ្នាំសម្លាប់សត្វល្អិត។ PAN ផ្តល់នូវបញ្ជីរាយ ឈ្មោះថ្នាំសម្លាប់សត្វល្អិតដែលត្រូវបានហាមឃាត់នៅ ក្នុងប្រទេសនានា និងផ្តល់ព័ត៌មានអំពីការប្រើប្រាស់និង ផលប៉ះពាល់សុខភាពនៃថ្នាំសម្លាប់សត្វល្អិតជាក់លាក់ (មើលធនធានអ៊ិនធឺណែត)។

PAN International contact information for all regional centers:
Website: www.pan-international.org/
panint/?q=node/33

Centre Regional Pour L’Afrique (PAN Africa)

BP 15938 Dakar-Fann, Dakar, Senegal
Tel: +221-254-914
Fax: +221-254-914
E-mail: panafric@telecomplus.sn

Asia and the Pacific (PANAP)

PO Box 1170, 10850 Penang, Malaysia.
Tel: +604-657-0271/656-0381
Fax: +604-675-7445
E-mail: panap@panap.po.my

Europe

Eurolink Business Centre, 49 Effra Road,
London SW 2 1BZ UK
Tel: +44-207-274-8895
Fax: +44-207-274-9084
E-mail: admin@pan-uk.org

Latin America (RAPAL)

c/o Red de Acción en Alternativas al uso
de Agroquímicos (RAA) Mariscal Miller No
2622, Lince, Lima,
Peru
Tel: +51-1-421-0826
Fax: +51-1-440-4359
E-mail: rapalpe@mail.cosapidata.com.pe

North America (PANNA)

49 Powell Street, #500, San Francisco, CA
94102, USA
Tel: +1-415-981-1771
Fax: +1-415-981-1991
E-mail: panna@panna.org

Via Campesina

ចលនាអន្តរជាតិនៃអង្គការកសិករតូចតាច កម្មករកសិកម្ម គ្រូនៅជនបទ និងសហគមន៍ជនជាតិដើមនៅអាស៊ី អាមេរិក និងអឺរ៉ុប។

Jl. Mampang Prapatan XIV No. 5, Jakarta
Selatan, DKI Jakarta, Indonesia, 12790
Tel: +62-21-7991890
Fax: +62-21-7993426
Website: http://www.viacampesina.org

សម្ភារៈដែលបានបោះពុម្ព

Agrodok Series

សៀវភៅណែនាំច្រើនភាគដែលមានតម្លៃទាប និងងាយ អនុវត្តតាម ស្តីអំពីកសិកម្មខ្នាតតូច និងប្រកបដោយ ចីរភាពនៅក្នុងតំបន់ត្រូពិក។ ការបោះពុម្ពផ្សាយរបស់ Agrodok មានជាភាសាអង់គ្លេស បារាំង ព័រទុយហ្គាល់ និងអេស្ប៉ាញ។

Agromisa Foundation
P.O. Box 41, 6700 AA Wageningen
The Netherlands
Tel: +31-317-412217
Fax +31-317-419178
E-mail: agromisa@agromisa.org
Website: www.agromisalustrum.org/agromisa/

How to Grow More Vegetables

By John Jeavons

សេចក្តីណែនាំសម្រាប់កសិកម្មប្រកបដោយចីរភាព។
Ecology Action
5798 Ridgewood Road, Willits, CA 95490, USA
Tel: +1-707-459-0150
Fax: +1-707-459-5409
Website: www.growbiointensive.org/

Practical Guides to Dryland Farming

កូនសៀវភៅច្រើនភាគ សម្រាប់កសិករ ទីភ្នាក់ងារអភិវឌ្ឍន៍ និងបុគ្គលិកអភិវឌ្ឍន៍ ដើម្បីកែលម្អការធ្វើកសិកម្មនៅក្នុងតំបន់សោះកក្រោះ និងពាក់កណ្តាលសោះកក្រោះ។

World Neighbors
4127 NW 122nd Street, Oklahoma City, OK
73120, USA
Tel: +1-405-752-9700 / Inside USA :
1-800-242-6387
Fax: +1-405-752-9393
Website: www.wn.org

Two Ears of Corn

By Roland Bunch

រឿងរ៉ាវទាក់ទងនឹងប្រជាជន ដែលរៀបរាប់អំពីរបៀបដែលសហគមន៍អាចកែលម្អផលិតកម្មកសិកម្មរបស់ខ្លួនតាមរយៈការលើកទឹកចិត្តនូវបច្ចេកវិទ្យាសមស្រប និងការធ្វើពិសោធន៍ទ្រង់ទ្រាយតូចដែលអាចចេញជាពោតភ្លោះដែលកាលពីមុនដាំចេញតែមួយផ្លូវ។

World Neighbors
4127 NW 122nd Street, Oklahoma City, OK
73120, USA
Tel: +1-405-752-9700 / Inside USA :
1-800-242-6387
Fax +1-405-752-9393
Website: www.wn.org

អ៊ីនធឺណែត

PAN Pesticide database

www.pesticideinfo.org

ផ្ទះប្រកបដោយសុខភាព

អង្គការ

APROVECHO Research Center

ព័ត៌មាននិងការបណ្តុះបណ្តាលអំពីចង្ក្រានដែលត្រូវការឥន្ធនៈតិច ក៏ដូចជាការធ្វើដំណាំសរីរាង្គ ព្រៃឈើប្រកបចិរភាព និងបច្ចេកវិទ្យាសមស្រប។ បោះពុម្ពកូនសៀវភៅដែលពន្យល់អំពីវិធីធ្វើចង្ក្រានសាមញ្ញៗ។

80574 Hazelton Road,
Cottage Grove, OR 97424, USA
Tel: +1-541-942-8198
Fax: +1-541-942-0302
E-mail: apro@efn.org
Website: www.aprovecho.net/

Builders Without Borders

បណ្តាញអន្តរជាតិនៃអ្នកសំណង់ ដែលលើកកម្ពស់ការប្រើប្រាស់ចំបើង ដីឥដ្ឋ និងសម្ភារៈក្នុងតំបន់ដែលមានតម្លៃថោក ក្នុងការសាងសង់។

Website: builderswithoutborders.org

Solar Cookers International, USA

ជួយសហគមន៍ក្នុងការបង្កើតនិងប្រើប្រាស់ចង្ក្រានពន្លឺព្រះអាទិត្យ។

1919 21st Street #101, Sacramento, CA 95814,
USA Tel: +
1-916-455-4499
Fax: +1-916-455-4498
E-mail: info@solarcookers.org

East Africa

P.O. Box 51190-00200, Nairobi, Kenya
Tel/fax: +254-20-43-47144
E-mail: sci@iconnect.co.ke

សម្ភារៈដែលបានបោះពុម្ព

The Barefoot Architect: A Handbook for Green Building

By Johan van Lengen

សៀវភៅណែនាំដែលពន្យល់រួមជាមួយរូបភាពយ៉ាងច្រើន ផ្តល់អំពីការធ្វើផែនការនិងការរៀបចំសំណង់ដោយប្រើប្រាស់សម្ភារៈធម្មជាតិច្រើនប្រភេទ។ រួមបញ្ចូលទាំងសម្ភារៈសម្រាប់កម្តៅនិងបន្ថយកម្តៅនៅផ្ទះ, សម្រាប់ទឹកនិងអនាម័យ និងព័ត៌មានពាក់ព័ន្ធដទៃទៀត។

Shelter Publications
PO Box 279, Bolinas, California, 94924, USA
Tel: +1-415-868-0280 / 1-800-307-0131
E-mail: shelter@shelterpub.com
Website: www.shelterpub.com

Boiling Point

ទិន្នន័យវគ្គបច្ចេកទេសសម្រាប់ប្រជាជនដែលធ្វើការងារជាមួយចង្ក្រាននិងថាមពលតាមផ្ទះ។ ឯកសារនេះនិយាយអំពីបញ្ហាទាក់ទងនឹងបច្ចេកទេស សង្គម ហិរញ្ញវត្ថុ និងបរិស្ថាន ហើយមានគោលដៅកែលម្អគុណភាពជីវិតរបស់សហគមន៍ក្រីក្រនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

PO Box 900
Bromley, BR 1 9FF , U.K.
Tel: +44 (0) 20-7193-3699
E-mail: boilingpoint@hedon.info
Website: www.hedon.info/goto.php/BoilingPoint

សារធាតុពុល និងកាកសំណល់

អង្គការ

Clean Production Action

លើកកម្ពស់ផលិតកម្មស្អាត និងការប្រើប្រាស់ផលិតផលដែលមានសុវត្ថិភាពសម្រាប់ប្រជាជននិងបរិស្ថាន។

PO Box 369 Succ. St-Jacques,
Montreal, Qc H3C 2T1, Canada
Tel: +1-514-933-4596
E-mail: bev@cleanproduction.org
Website: www.cleanproduction.org

GAIA (Global Alliance for Incinerator Alternatives, or Global Anti-incinerator Alliance)

សម្ព័ន្ធអន្តរជាតិនៃអង្គការនិងបុគ្គលដែលធ្វើការងារដើម្បីបញ្ឈប់ការដុតកាកសំណល់ក្នុងឡ និងដើម្បីលើកកម្ពស់ការអនុវត្តលើការគ្រប់គ្រងកាកសំណល់ប្រកបដោយចីរភាព។

GAIA Secretariat, Unit 320 Eagle Court
Condominium, 26 Matalino Street, Barangay
Central, Quezon City, Philippines
Tel: +632-929-0376
Fax: +632-436-4733
E-mail: gaia@no-burn.org
Website: www.no-burn.org

Global Community Monitor

ជួយគាំទ្រដល់សហគមន៍ដែលប្រយុទ្ធប្រឆាំងនឹងការបំពុល តាមរយៈការដានដានសហគមន៍ និងការគាំទ្រយុទ្ធនាការ។

739 Cortland Avenue,
San Francisco, CA 94110, USA
Tel: +1-415-643-1870
E-mail: jennane@gcmonitor.org, dennylarson@gcmonitor.org
Website: www.gcmonitor.org

HealthCare Without Harm (HCWH)

សម្ព័ន្ធអន្តរជាតិនៃមន្ទីរពេទ្យ និងប្រព័ន្ធចែទាំសុខភាព, គ្រូពេទ្យ, ក្រុមក្នុងសហគមន៍, សហជីពកម្មករ, អង្គការសុខភាពបរិស្ថាន និងក្រុមសាសនា, ដែលធ្វើការងារដើម្បីឲ្យឧស្សាហកម្មថែទាំសុខភាពមានចីរភាពតាមលក្ខណៈអេកូឡូហ្សី។

Latin America

Veronica Odriozola 3 de Febrero 3062,
1429 Capital Federal, Argentina
Tel/Fax: +54-11-4701-8872
E-mail: info@saludsindanio.org

Southeast Asia

Merci Ferrer, Unit 330 Eagle Court
Condominium 26 Matalino Street, Brgy.
Central Diliman, Quezon City 1100 Philippines
Tel: +63-2-928-7572
Fax: +63-2-9262649
E-mail: merci@hcwh.org

For all other countries and global issues, contact:

HCWH International Coordination
1958 University Avenue
Berkeley, CA 94704, USA
Tel: +1-510-848-5343, ext.101

Toxics Link

លើកកម្ពស់យុត្តិធម៌ផ្នែកបរិស្ថាន តាមរយៈការប្រមូលនិងចែករំលែកនូវព័ត៌មានអំពីដំណោះស្រាយក្នុងសហគមន៍ទៅនឹងបញ្ហាកាកសំណល់ពុលក្នុងប្រទេសឥណ្ឌា និងប្រទេសផ្សេងទៀតក្នុងពិភពលោក។

H-2, Jungpura Extension, New Delhi - 1100014
Tel: +91-11-2432-8006, 2432-0711
E-mail: info@toxicslink.org
Website: www.toxicslink.org

ធនធានអ៊ីនធឺណិត

Collaborative on Health and Environment (CHE) Toxics database

<http://database.healthandenvironment.org/index.cfm>
<http://database.healthandenvironment.org/links.cfm>

ការដឹកដៃ ប្រេង និងថាមពល

អង្គការ

Biogas Support Programme

ធនធាននិងការគាំទ្រដើម្បីសិក្សាអំពីវិធីសាងសង់ រោងចក្រជីវឧស្ម័ន។

P.O. Box 1966, Kathmandu, Nepal
Tel: +977-552-1742, 553-4035
E-mail: snvbsp@wlink.com.np
Website: journeytoforever.org/biofuel_library/methane_nepal.html

ENERGIA

បណ្តាញអន្តរជាតិដែលធ្វើការងារផ្នែកថាមពល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងយេនឌ័រ។ គោលដៅរបស់ ENERGIJA គឺដើម្បីចូលរួមចំណែកក្នុងការ លើកកម្ពស់ស្ត្រីក្រីក្រក្នុងតំបន់ជនបទនិងទីក្រុង តាមរយៈ ការផ្តោតសំខាន់តែលើបញ្ហាថាមពល។

ENERGIA Secretariat P.O. Box 64 3830 AB
LEUSD EN, The Netherlands
Tel: +31.(0) 33-432-6044
Fax: +31 (0) 33-494-0791
E-mail: energia@etcnl.nl
Website: www.energia.org

Green Empowerment

លើកកម្ពស់ និងផ្តល់មូលនិធិដល់ប្រព័ន្ធហិរញ្ញវត្ថុថាមពលដែល បង្កើតឡើងវិញបាននិងប្រព័ន្ធទឹកក្នុងសហគមន៍ ព្រមទាំងគម្រោងពាក់ព័ន្ធនឹងការកែប្រែទីជម្រាលឡើង វិញ។

140 Southwest Yamhill Street, Portland, OR
97204, USA
Tel: +1-503-284-5774
Fax +1-503-460-0450
E-mail: info@greenempowerment.org
Website: www.greenempowerment.org

Mines and Communities

ផ្តល់ការគាំទ្រនិងគាំពារមតិដោយផ្ទាល់ដល់សហគមន៍ ដែលរងផលប៉ះពាល់ពីការដឹកដៃ។

Roger Moody MA C, c/o 41 Thornhill Square,
London N1 1BE United Kingdom
Tel: +44-20-7700-6189
Fax: +44-20-7700-6189
E-mail: info@minesandcommunities.org
Website: www.minesandcommunities.org

Mines, Minerals, and People

សម្ព័ន្ធនៃបុគ្គល ស្ថាប័ន និងសហគមន៍ ដែលរងផល ប៉ះពាល់ពីការដឹកដៃក្នុងប្រទេសឥណ្ឌា។

SAMATA , Plot No. 169, Ravi Colony, Tirumalagiri,
Secunderabad - 500015, A.P, India
Tel/Fax: +91-40-2799-2488
E-mail: samataindia@gmail.com
Website: www.mmpindia.org

MiningWatch Canada

យុទ្ធនាការកែលម្អការអនុវត្តក្នុងការដឹកដៃ និងគាំទ្រ សហគមន៍ដែលរងផលប៉ះពាល់ពីការដឹកដៃ។

City Centre Building Suite 508, 250 City Centre
Avenue, Ottawa, Ontario K1R 6K7 Canada
Tel: +1-613-569-3439
Fax: +1-613-569-5138
E-mail: info@miningwatch.ca
Website: www.miningwatch.ca

Oilwatch International

បណ្តាញដែលប្រឆាំងនឹងសកម្មភាពរបស់ក្រុមហ៊ុនប្រេង ទាំងឡាយនៅក្នុងបណ្តាប្រទេសត្រូពិក។

Casilla 17-15-246C, Quito, Ecuador
Tel: +593-2-254-7516
E-mail: tegantai@oilwatch.org
Website: www.oilwatch.org

Southeast Asia

Jl. Mampang Prapatan, 2 No 30 RT 004/07,
Jakarta Selatan, DKI Jakarta, Indonesia 12790
Tel: +62-21-794-1559

Africa

Environmental Rights Action
214 Uselu Lagos Road, Benin City, Edo State,
Nigeria
Tel: +234-52-600-165
E-mail: eraction@eraction.org

Mesoamerica

San Jose, Costa Rica
Tel: +506-283-6046, +506-225-0676

Solar Electric Light Fund (SELF)

លើកកម្ពស់ អភិវឌ្ឍន៍ និងជួយផ្តល់មូលនិធិដល់ ការផលិតអគ្គិសនីក្នុងតំបន់ជនបទដោយពន្លឺព្រះអាទិត្យ និងការបំពេញតម្រូវការថាមពលដោយខ្លួនឯង នៅក្នុង បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

1612 K Street, NW Suite 402, Washington, DC
20006, USA
Tel: +1-202-234-7265
E-mail: info@self.org
Website: www.self.org

សម្ភារៈដែលបានបោះពុម្ព

Electricity in Households and Micro-Enterprises

By Joy Clancy and Lucy Redeby
Practical Action Publishing
Tel: +44 (0) 1926-634501
Fax: +44 (0) 1926-634502
E-mail: publishinginfo@practicalaction.org.uk
Website: www.developmentbookshop.com

Micro-hydro Power: A Guide for Development Workers

By P. Fraenkel et al
Practical Action Publishing
Tel: +44 (0) 1926-634501
Fax: +44 (0) 1926-634502
E-mail: publishinginfo@practicalaction.org.uk
Website: www.developmentbookshop.com

ច្បាប់បរិស្ថាន

Basel Action Network

បណ្តាញអន្តរជាតិដែលប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីបញ្ឈប់អាជីវកម្មសារធាតុពុល និងលើកកម្ពស់ផលិតកម្មស្អាត។

122 S. Jackson, Suite 320, Seattle, WA 98104, USA
Tel: +1-206-652-5555;
Fax: +1-206-652-5750
E-mail: inform@ban.org
Website: www.ban.org

Earthrights International

ការអប់រំ ការរៀបចំចាត់ចែង ការគាំពារមតិ និងសកម្មភាពផ្លូវច្បាប់ជាសាធារណៈ ដែលគំរាមឱ្យសហគមន៍ដែលសិទ្ធិបរិស្ថានរបស់ខ្លួនស្ថិតក្រោមការគំរាមកំហែង។ គេហទំព័ររបស់ពួកគេផ្តល់នូវធនធានសម្រាប់ការអប់រំ និងសកម្មភាពផ្លូវច្បាប់។

1612 K Street, NW , #401, Washington, DC 20006
USA Tel: +1-202-466-5188;
Fax: +1-202-466-5189
Website: www.earthrights.org/

Earthjustice

ក្រុមមេធាវីមិនរកប្រាក់ចំណូលដើម្បីការពារផលប្រយោជន៍សាធារណៈ ដែលប្តេជ្ញាក្នុងការការពារធនធានធម្មជាតិ សត្វព្រៃ និងការពារសិទ្ធិមនុស្សគ្រប់គ្នាក្នុងការទទួលបានបរិស្ថានល្អ។

Website: www.earthjustice.org

International Indian Treaty Council

ធ្វើការងារដើម្បីសិទ្ធិនិងការទទួលស្គាល់ជនជាតិដើមនៅទូទាំងពិភពលោក និងគំរាមឱ្យជនជាតិដើមនៅឯអង្គការសហប្រជាជាតិ។

2390 Mission St., Suite 301, San Francisco, California, 94110, USA
Tel: +1-415-641-4482
Fax: +1-415-641-1298
E-mail: iitc@treatycouncil.org, alberto@treatycouncil.org
Website: www.treatycouncil.org/

International POPs Elimination Network (IPEN)

បណ្តាញសកលនៃអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារដើម្បីលុបបំបាត់សារធាតុសរីរាង្គពុលយូរអង្វែង (POPs) ។

International Secretariat, Bjorn Beeler, 1962 University Ave. Suite 4, Berkeley, CA 94704 USA
Tel: +1-510-704-1962
Fax: +1-510-883-9493
E-mail: BjornBeeler@ipen.org
Website: www.ipen.org

ទូទៅ

អង្គការ

Centers for Disease Control

ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកដែលផ្តល់ជូននូវកម្មវិធីនិងធនធានយ៉ាងទូលំទូលាយទាក់ទងនឹងការអប់រំអំពីសុខភាពបរិស្ថាន។

1600 Clifton Rd, Atlanta, GA 30333, USA
Tel: +1-404-639-3311, +1-404-639-3534,
Inside USA : 1-800-311-3435
Website: www.cdc.gov

International Development Research Center (IDRC)

ទស្សនាវដ្តី ការបោះពុម្ពផ្សេងទៀត និងកូនឯកសារស្តីអំពីសុខភាព កសិកម្ម និងការអភិវឌ្ឍន៍។ សម្ភារៈមានជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង និងអារ៉ាប់ (ឯកសារខ្លះមិនគិតប្រាក់)។ សូមសរសេររឿងរ៉ាវរបស់អ្នកកម្រើងខ្ញុំ។

PO Box 8500 Ottawa, Ontario, K1G 3H9, Canada
Website: www.idrc.ca

Friends of the Earth International

បណ្តាញអន្តរជាតិនៃក្រុមអ្នកបរិស្ថាន ដោយមាន
ការិយាល័យនៅប្រទេសជាច្រើន។

FO E Secretariat PO Box 19199, 1000 GD
Amsterdam, The Netherlands
Tel: +31-20-622-1369
Fax: +31-20-639-2181

People's Health Movement

បណ្តាញអន្តរជាតិនៃបុគ្គលនិងអង្គការដែលតស៊ូដើម្បី
សុខភាពរបស់មនុស្សគ្រប់គ្នា។

Website: www.phmovement.org

Practical Action (formerly ITDG)

ជួយសហគមន៍នានាឲ្យជ្រើសរើសនិងប្រើប្រាស់
បច្ចេកវិទ្យាដើម្បីកែលម្អជីវភាពរបស់ខ្លួន, ព្រមទាំង
បោះពុម្ពសៀវភៅជាច្រើនអំពីបច្ចេកវិទ្យាសមស្រប និង
ការអភិវឌ្ឍន៍សហគមន៍។

E-mail: practicalaction@practicalaction.org.uk,
enquiries@practicalaction.org.uk
Website: www.practicalaction.org

Winrock International

លើកកម្ពស់ឱកាសនៃសេដ្ឋកិច្ច, ធនធានធម្មជាតិប្រកប
ដោយចីរភាព, និងការការពារបរិស្ថាន។

2101 Riverfront Drive, Little Rock, Arkansas
72202 USA
Tel: +1-501-280-3000
Fax: +1-501-280-3090
Email: information@winrock.org
Website: www.winrock.org

India

1 Navjeevan Vihar, New Delhi 110 017 India
Tel: +91-11-2669-3868
Fax: +91-11-2669-3881
E-mail: winrockindia@winrockindia.org
Website: www.winrockindia.org

Philippines

Jollibee Plaza Building, Unit #2401, Emerald
Avenue, Pasig City 1600, Philippines
Tel: +632-632-1233
Fax: +632-631-2809
E-mail: winphil@nwave.net

Europe

European Cooperative for Rural
Development (EUCORD), c/o CS, Chaussee
de la Hulpe 189,
1170 Brussels, Belgium
Tel: +32 (0) 2-675-6797
Fax: +32 (0) 2-675-5870
E-mail: info@eucord.org
Website: www.eucord.org

សម្ភារៈដែលបានបោះពុម្ពចេញ

Environment Words: A dictionary in plain English

By Glenda Kupczyk-Romanczuk (Ed.)

វចនានុក្រមពន្យល់យ៉ាងសាមញ្ញអំពីពាក្យដែលឡាយ
ដែលទាក់ទងនឹងបរិស្ថាន។

Environment Words Dictionary Project, P.O. Box
201, Chiang Mai University Post Office, Chiang
Mai 50202, Thailand.
E-mail: env_dict@yahoo.com